

## ក. ការបំផ្លូលរឿងសម្រាប់ខ្សែខ្សោយ


- ធ្វើរឿងសិកខ្សោយដោយបំផ្តល់សម្រាប់វិជ្ជានៅក្នុងការរចនាបញ្ហាដៃខ្លួន។
- បន្ថែមទទួលភាពដើម្បីក្នុងការរចនាបញ្ហាដៃខ្លួន។
- បន្ថែមភាពស្រស់ស្អាត។
- ចិត្តចុះវត្ថុធាតុដើម្បីសម្រាប់បំនើយអស្សាបកម្មកំណែង។
- ពីដើមដូចងារ។



ទិន្នន័យដើម្បីក្នុងការរចនាបញ្ហាដៃខ្លួន

## ៣. លក្ខណៈគិតសរបស់ឱ្យមាននៅក្នុងការបំផ្តល់សម្រាប់ខ្សែខ្សោយ

- ឱ្យមានលំអាសេក្តុដ (Asecodes hispinarum) មានពណិខ្លោះទាំងបំពុំច និងមានសកម្មភាពយ៉ាងរហ័សណាស់ ។



- វាគិនវាយប្រហារប្រហែលដល់បំពាល់ដល់មនុស្ស និង បណ្តុ ប្រភេទសត្វិតដីទៅឡើង។
- វាបើកក្នុងដឹងខ្លួនដឹងដាប្រភពចំណុចរបស់ឱ្យមានលំអាសេក្តុដ តាមរយៈការចាក់បញ្ចូលពង្រោះក្នុងក្នុងដឹងខ្លួនដឹង៖
  - ឱ្យមាន កំពុងទិន្នន័យបញ្ចូលពង្រោះក្នុងខ្លួនក្នុងខ្លួនដឹង
  - ក្រោយពិនិច្ឆ័យ ពេច្ឆេច ខ្លួនដឹងដាប់ និងប្រុពណិ
  - ក្រោយពិនិច្ឆ័យ ១០ថ្ងៃ ខ្លួនដឹងមានពណិខ្លាត់
  - ក្រោយពិនិច្ឆ័យ ១៥ថ្ងៃ ក្នុងខ្លួនដឹងមានពណិខ្លាត់ឡើង។



## ៤. ប្រព័ន្ធប្រចាំឆ្នាំនៃការបំផ្តល់សម្រាប់ខ្សែខ្សោយ


នឹងក្នុងការបំផ្តល់សម្រាប់ខ្សែខ្សោយ

### ការប្រើប្រាស់ឱ្យមានលំពាល់ពាក្យសិក្សា

- ប្រើប្រាស់អន្តរវត្ថុ
- ចំណាយគិចចំណាយគិច
- លក្ខណៈដល់បានស្រាវជ្រាវ
- សរុបតិកាបិទល់មនុស្ស និងបិរិយាន ។

### ការប្រើប្រាស់ត្រាំងសិក្សា

- ពិធាកអន្តរវត្ថុ
- ចំណាយគិចចំណាយគិច
- លក្ខណៈដល់បានស្រាវជ្រាវ
- បង្ហាញពិទានដល់មនុស្ស និងបិរិយាន ។



បណ្តាលិតិដល់ប្រើប្រាស់កំពុងពីដើមដូច

## ឃ.ពិធីការពាណិជ្ជកម្ម

ឱមាត់អាសក្ខុង ងាយស្រួលសំណាប់ ដោយសារ

តម្លៃពលរបស់ថ្វាកំកិកម្ពុជា ។ ដូច្នេះបងបុនកសិករមិនត្រូវប្រើប្រាស់ថ្វាកំកិកម្ពុជាដែលបានដឹងថាមានវត្ថុមានឱមាត់អាសក្ខុង ។ វាគាត់ថ្វាកំកិកម្ពុជានៅមានប្រយោជន៍ ដែលគ្រប់ត្រូវតែមេរករការពារ ដើម្បីឱ្យវាសំណាប់ខ្លួន ។



ផែរក្សាប្រឈុងដោះលេងឱមាត់



មិនប្រើប្រាស់ថ្វាកំកិកម្ពុជា

កំចាត់សត្វលិត



ចំការដូងត្រូវបានរស់ឡើងវិញ ព្រាយពេលលេងថ្វាកំកិកម្ពុជា

## ១.សត្វមានប្រយោជន៍ថ្វាកំកិកម្ពុជាឌែលទាន់បាន

ក្នុងចំការដូងនៅមានសត្វមានប្រយោជន៍ និងជូនបង្កើរភាព ដែលទេរសំណាប់ខ្លួនដូចដោះ :

- ជូន Beauveria bassiana
- ជូន Metarhizium anisopliae



សម្រកម្មយីរ



អង្កេង



ឯកក្រុមសម្រាប់បានរៀបចំឡើង



សូមដូយថែរក្សាប្រហែលសត្វវានេីទេនេះទៅកំបង់ដំបូង

ដែលតានឱ្យការប្រលេងពាក់សុំ



សូមដូយបានបុរាណសិករដោយឱ្យមានចំណុល់កើនលើសម្បុទ



Australian Government  
AusAID

## ការប្រើប្រាស់ជូនកិកម្ពុជាឌែលទាន់បាន



ឱមាត់អាសក្ខុងកំបុងចាក់បញ្ហាលកប  
ទៅក្នុងខ្ពស់ដូចខ្លួន

### អាស់យោនទំនាក់ទំនើ :

- ការយាយដោយការពារដូច និងត្រូវតិចរួចរាល់ និងកំណែអង់កិកម្ពុជា  
ទូរស័ព្ទ: (៨៥៥) ២៣ ៩៩៦ ៤៥១  
ទូរសោរ: (៨៥៥) ២៣ ៩៩១ ៩៩២, (៨៥៥) ៩៩១ ៩៩៣
- ការយកដោយជូនក្រុមសិករដោយឱ្យមានចំណុល់កើនលើសម្បុទ  
ទូរស័ព្ទ: (៨៥៥) ២៣ ៩៩៣ ០០១  
ទូរសោរ: (៨៥៥) ២៣ ៩៩៣ ០០១